


# ប្រើការធ្វើតេស្តអង់ទីហ្វេនរហ័សឬ?

អ្វីខ្លះដែលអ្នកត្រូវដឹង ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមាន?



**អ្នកដែលគួរតែធ្វើតេស្តអង់ទីហ្វេនរហ័ស។**  
ប្រសិនបើអ្នកមានរោគសញ្ញា COVID-19 ណាមួយ ឬមានទំនាក់ទំនងនៅក្នុងគ្រួសារ ទំនាក់ទំនងសង្គម ទំនាក់ទំនងនៅកន្លែងធ្វើការ ឬនៅកន្លែងអប់រំដែលជាករណីវិជ្ជមាន នោះអ្នកគួរតែធ្វើតេស្តអង់ទីហ្វេនរហ័ស។ អ្នកក៏អាចធ្វើតេស្តនៅមុនព្រឹត្តិការណ៍ផងដែរ ឬប្រសិនបើអ្នកទៅលេងសមាជិកគ្រួសារដែលងាយរងគ្រោះ។ អាចមានស្ថានភាពផ្សេងទៀតដែលអ្នកត្រូវធ្វើតេស្ត។



**កិច្ចការបន្ថែមដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្ត ឃើញវិជ្ជមាន។**  
1. **អ្នកត្រូវតែចុះឈ្មោះលទ្ធផលវិជ្ជមានរបស់អ្នក** នៅលើគេហទំព័រ ឬកម្មវិធី (app) របស់ Service NSW ដើម្បីឱ្យគេភ្ជាប់អ្នកទៅការគាំទ្រក្នុងការថែទាំសុខភាព និងដំបូន្មានសំខាន់ៗ ផ្អែកលើហានិភ័យនៃ COVID-19 របស់អ្នក។ ប្រសិនបើអ្នក ឬអ្នកណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកមិនអាចចុះឈ្មោះតាមអនឡាញបានទេ សូមហៅទូរសព្ទទៅ Service NSW តាមលេខ 13 77 88

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់តាមទូរសព្ទ សូមហៅទូរសព្ទទៅលេខ 131 450 ដោយនិយាយភាសាដែល អ្នកត្រូវការជាភាសាអង់គ្លេស និងស្នើសុំអ្នកបកប្រែផ្ទាល់មាត់ ដើម្បីភ្ជាប់អ្នកទៅ Service NSW។

- 2. **អ្នក និងគ្រួសាររបស់អ្នកត្រូវតែដាក់ខ្លួនឱ្យនៅដោយឡែកពីគេដោយខ្លួនឯង តាម សម្រាប់រយៈពេល 7 ថ្ងៃ។**  
ព័ត៌មានសំខាន់ៗអំពីការដាក់ខ្លួនឱ្យនៅដោយឡែកពីគេដោយខ្លួនឯង និងរបៀបដើម្បីគ្រប់គ្រង COVID-19 នៅផ្ទះ នឹងត្រូវបានផ្តល់ឱ្យនៅពេលអ្នកចុះឈ្មោះជាមួយ Service NSW ឬអាចរកឃើញនៅឯ [nsw.gov.au](http://nsw.gov.au)។
- 3. **ប្រាប់មនុស្សដែលអ្នកបានចំណាយពេលជាមួយ** ចាប់ពី 2 ថ្ងៃ មុនអ្នកបានចាប់ផ្តើមមានរោគសញ្ញា ឬ 2 ថ្ងៃ នៅមុនអ្នកបានធ្វើតេស្តឃើញវិជ្ជមាន (មួយណាកើតមុនក៏បាន) ថាអ្នកមាន COVID-19។ នេះរួមមានទំនាក់ទំនងសង្គម ទំនាក់ទំនងនៅកន្លែងធ្វើការ និង/ឬសាលារៀនរបស់អ្នក។
- 4. **តាមដានរោគសញ្ញារបស់អ្នក** និងធ្វើតាមដំបូន្មានសុខភាពដែលបានចេញឱ្យអ្នក នៅពេលអ្នកចុះឈ្មោះ ការធ្វើតេស្តអង់ទីហ្វេនរហ័សរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ [nsw.gov.au](http://nsw.gov.au)

